

សេចក្តីថ្លែងការណ៍រួម
អាជ្ញាធរក្រុងដោះស្រាយវិវាទដីកានាំ និងសមាជិកសហជីពណាហ្គារីលើសដី និងគោរពសិទ្ធិការងារ
របស់និយោជិត

ថ្ងៃទី៤ ខែមករា ឆ្នាំ ២០២២

យើងខ្ញុំទាំងអស់គ្នា ជាក្រុមសង្គមស៊ីវិល សហភាពសហជីព សហព័ន្ធសហជីព និងសមាគម ដូចមានរាយនាមខាងក្រោម មានការខកចិត្តខ្លាំង ចំពោះវិធានការរបស់សមត្ថកិច្ចដែលដឹកនាំដោយស្នងការនគរបាលរាជធានីភ្នំពេញ ដែលបាន ឃាត់ខ្លួនថ្នាក់ដឹកនាំសហជីព ប្រតិភូចរចារ និងសកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណា ហ្គារីលើសដី (LRSU) ចំនួន ៩ នាក់ ទាំងយប់ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ហើយបន្តចាប់ខ្លួនយ៉ាងហិង្សាករណីអ្នក ដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថារ នៅរសៀលថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២ ។ យើងខ្ញុំ សូមអំពាវនាវឱ្យមានការដោះស្រាយ អ្នកដឹកនាំ និងសមាជិកសហជីព ដែលត្រូវបានចាប់ខ្លួន ជាបន្ទាន់ និងឥតលក្ខខណ្ឌ ។

យើងខ្ញុំទាំងអស់គ្នាគាំទ្រដល់ការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់បងប្អូនបុគ្គលិកនិយោជិតនៅក្រុមហ៊ុនណា ហ្គារីលើសដីក្នុងការធ្វើកូដិកម្មដោយអហិង្សា ដែលសិទ្ធិនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហ ជីព និងផ្នែកតាមលក្ខន្តិកៈរបស់សហជីព ដែលបានចុះបញ្ជីការនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាស្ថា ប័នវិជ្ជាជីវៈ ឯករាជ្យ ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតនៅកន្លែងការងារ ។ យើងខ្ញុំមាន ការខកចិត្តយ៉ាងខ្លាំង ចំពោះវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ច ដែលមិនបានអនុវត្តតួនាទី និងកាតព្វកិច្ចរបស់ខ្លួនឱ្យ ស្របតាមច្បាប់ក្នុងការចូលរួមការពារសុវត្ថិភាពក្រុមកូដិកម្មដែលធ្វើកូដិកម្មដោយអហិង្សា ប៉ុន្តែបែរជាធ្វើការចាប់ខ្លួនថ្នាក់ ដឹកនាំ និងសមាជិកសហជីពណាហ្គារីលើស ទាំងនៅពេលយប់ និងចោទប្រកាន់អ្នកទាំងនោះដោយមិនត្រឹមត្រូវទៅវិញ ។

អាជ្ញាធរ ត្រូវតែបញ្ឈប់ការបំភិតបំភ័យ និងគម្រាមកំហែងថ្នាក់ដឹកនាំ និងសមាជិកសហជីព ដោយបញ្ឈប់ការប្រើ ប្រាស់ការចោទប្រកាន់តាមផ្លូវតុលាការ ឬ ការបន្ទុះសារបំភិតបំភ័យតាមរយៈសារព័ត៌មានដែលគាំទ្ររាជរដ្ឋាភិបាល ។ សមាជិកសហជីពណាហ្គារីលើស ប្រើប្រាស់សិទ្ធិសេរីភាពក្នុងការធ្វើកូដិកម្មអហិង្សាដែលធានាដោយច្បាប់ជាតិ និងដែល សមាជិកទាំងនោះយល់ថាការអនុវត្តសិទ្ធិនោះជម្រើសចុងក្រោយ ដើម្បីជំរុញអោយភាគីនិយោជកចូលតុចរចារ ក្នុងការ ស្វែងរកដំណោះស្រាយដោយសន្តិវិធី ។ ការធ្វើកូដិកម្មដោយសន្តិវិធីមិនមែនជាបទល្មើសនោះទេ ។

យើងខ្ញុំក៏សង្កេតឃើញថា ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន ក៏ដូចជាអ្នកដែលចូលរួមក្នុងកូដិកម្មអហិង្សា គឺ ជាស្ត្រី ។ យោងតាមច្បាប់ជាតិ ក៏ដូចជាអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិស្ត្រី បានផ្តល់សិទ្ធិសេរីភាពដល់ស្ត្រី ក្នុងការបញ្ចេញមតិ ប្រមូលផ្តុំ និងជួបជុំគ្នាដោយអហិង្សា ហើយនិងបង្កើតសហជីពស្របច្បាប់ ។ និយោជិតជាស្ត្រីទាំងនោះ ជាអ្នកសម្រេចចិត្ត ដោយខ្លួនឯងថាតើគួរក្រោកឈរឡើងដើម្បីសិទ្ធិកម្មកររបស់ពួកគេឬទេ ។ ដូចនេះការលើកឡើងថាអ្នកទាំងនោះត្រូវបាន គេញុះញង់ឱ្យធ្វើសកម្មភាពទាំងនោះ គឺជាការមិនគោរពនូវសិទ្ធិស្វ័យសម្រេច និងភាពស្មើគ្នារបស់កម្មករនិយោជិតជាស្ត្រី ទាំងនោះ ។

ក្នុងចំណោមសមាជិកសហជីពចំនួន ៩ នាក់ ដែលត្រូវបានចាប់ខ្លួនទាំងពេលយប់ មានសមាជិកចំនួន ៨នាក់ ដែលរួមមាន លោកស្រី ឈឹម សុខន កញ្ញា សុន ស្រីពេជ្យ អ្នកស្រី ហៃ សុភាព អ្នកស្រី វីសុវណ្ណឌី អ្នកស្រី រិន ផល្លា កញ្ញា អេ ង ស្រីបូ អ្នកស្រី ស៊ុន ស្រីមុំ និងអ្នកស្រី ឃ្លាំង សុបិន្ត ត្រូវបាននគរបាលព័ទ្ធជាប់ឃាត់ខ្លួននៅទីតាំងការិយាល័យរបស់សហ ជីព ហើយ ១នាក់ ទៀត ឈ្មោះ កញ្ញាទូច សិរីមាស ត្រូវបានឃាត់ខ្លួននៅពេលដែលកញ្ញាចាកចេញពីទីកន្លែងធ្វើកូដិកម្មខាង មុខក្រុមហ៊ុនណាហ្គារីលើសដី ។ ការឃាត់ខ្លួនអ្នកទាំង ៩នាក់ បានធ្វើឡើងក្រោយពេលដែលបងប្អូនកម្មករនិយោជិតសរុប ជិត ពីរពាន់នាក់ បានធ្វើកូដិកម្មដោយអហិង្សាអស់រយៈពេល ១៣ ថ្ងៃ ដើម្បីទាមទារឱ្យក្រុមហ៊ុនណាហ្គារីលើសដីទទួលយក បុគ្គលិក រួមទាំងថ្នាក់ដឹកនាំសហជីព និងប្រតិភូបុគ្គលិក សរុប ៣៦៥ នាក់ ចូលធ្វើការវិញ ។

មួយថ្ងៃបន្ទាប់ពីការឃាត់អ្នកទាំងនោះ នៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២២ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ការចាប់ខ្លួនត្រូវបានធ្វើឡើងក្រោយពេលដែលរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសជាច្រើនដងថា សកម្មភាពតវ៉ាបស់សហជីពគឺខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម ហើយការ ឃាត់ខ្លួននេះគឺធ្វើឡើងដោយអនុលោមទៅតាមមាត្រា ៤៩៤ និង ៤៩៥ ក្រមព្រហ្មទណ្ឌ ។

បន្ទាប់ពីការសាកសួរ ថ្នាក់ដឹកនាំ និងសកម្មជនសហជីពចំនួន ៦នាក់រួមមាន លោកស្រី ឈឹម សុខន អ្នកស្រី ឃ្លាំង សុបិន្ត អ្នកនាង សុន ស្រីពេជ្រ អ្នកស្រី រីសុវណ្ណឌី អ្នកស្រី ហៃ សុភាព និង កញ្ញាទូច សិរីមាស ត្រូវបានបញ្ជូនខ្លួនមក កាន់សាលាដំបូងរាជធានីភ្នំពេញកាលពីវេលាម៉ោង ៥ ល្ងាច ថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ ២០២២ ដើម្បីបន្តនីតិវិធីរបស់ តុលាការ ។

នៅរសៀលថ្ងៃច័ន្ទ ទី ០៣ ខែមករា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សេង ហិរិង សម្រេចចោទប្រកាន់ ពីបទ "ញុះញង់បង្កឱ្យមានភាពរីករិះរិះធ្ងន់ធ្ងរដល់សន្តិសុខសង្គម" យោងតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ទៅ លើថ្នាក់ដឹកនាំ និងសមាជិកសហជីពចំនួន ៩នាក់ ដែលរួមមានអ្នកទាំង ៦ ដែលកំពុងសាកសួរនៅសាលាដំបូងរាជធានី ភ្នំពេញ និងថ្នាក់ដឹកនាំសហជីព ៣នាក់ ផ្សេងទៀត គឺកញ្ញា ឈឹម ស៊ីប៉េ លោក សុខ ណារិទ្ធ និងលោក សុខ គង្គា ។ អ្នក ទាំង ៦ ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ នៅពន្ធនាគារ ម២ កាលពីល្ងាចថ្ងៃច័ន្ទ ហើយអ្នកដឹកនាំ សហជីពចំនួន ៣នាក់ទៀត ត្រូវបានចាប់ខ្លួននៅថ្ងៃទី៤ ខែមករា ។ ប្រសិនបើត្រូវបានតុលាការផ្តន្ទាទោស អ្នកទាំងនោះ អាចនឹងប្រឈមមុខជាប់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ ។

នៅរសៀលថ្ងៃច័ន្ទនេះ ខណៈដែលថ្នាក់ដឹកនាំ និងសមាជិកសហជីពទាំង ៦ នាក់ កំពុងត្រូវបានសាកសួរនៅ សាលាដំបូងរាជធានីភ្នំពេញ សមាជិកសហជីពប្រមាណ ៤០០ នាក់ បានបន្តធ្វើកូដកម្មអហិង្សានៅមុខណាហ្គារើលដ៍ទីពីរ ហើយសមាជិកចំនួន ១៧ នាក់ (ប្រុស ១នាក់ និងស្រី ១៦នាក់) បន្ថែមទៀត ត្រូវបានឃាត់ខ្លួន និងបញ្ជូនខ្លួនទៅកាន់ស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាទីកន្លែងដែលសមាជិកជាស្ត្រីមានផ្ទៃពោះបីខែម្នាក់ត្រូវបានដោះលែងវិញនៅពេល ក្រោយមក ។

យើងខ្ញុំជាក្រុមសង្គមស៊ីវិល សូមស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច សូមមេត្តាទម្លាក់ចោលបទចោទ និងដោះលែង ថ្នាក់ដឹកនាំ និងសមាជិកសហជីពទាំង ៦នាក់ និងប្រើប្រាស់តួនាទីជាមន្ត្រីរាជការសាធារណៈប្រកបដោយវិជ្ជាជីវៈ ការ ទទួលខុសត្រូវខ្ពស់ អព្យាក្រឹត និងមិនលំអៀងទៅរកភាគីណាមួយនៅក្នុងតំណើការស្វែងរកដំណោះស្រាយករណីវិវាទ ការងារមួយនេះ ។ ទទ្ធិមនិងនេះដែរយើងខ្ញុំទាំងអស់គ្នាស្នើសុំដល់សាលាដំបូងរាជធានីភ្នំពេញ សូមលុបចោលដីកាសម្រេច ចាត់ចែងជាបណ្តោះអាសន្នរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលបានប្រកាសថាកូដកម្ម នេះគឺជាកូដកម្មខុសច្បាប់ ។

សេចក្តីថ្លែងការណ៍រួមនេះគាំទ្រដោយ៖

1. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
2. សហគមន៍អមលាំង (កំពង់ស្ពឺ)
3. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
4. សហគមន៍ជនជាតិដើមភាគតិចអាវ៉ែង (កោះកុង)
5. សហគមន៍បឹងប្រាំ (បាត់ដំបង)
6. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
7. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
8. សម្ព័ន្ធសហជីពកម្ពុជា (CATU)

9. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
10. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
11. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
12. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
13. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
14. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)
15. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
16. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
17. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
18. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
19. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL)
20. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
21. សហគមន៍ដីធ្លីខ្មែរ (កោះកុង)
22. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
23. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
24. សម្ព័ន្ធសហជីពសេរីស្ត្រីកាត់ដេរ (CFTUWT)
25. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
26. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
27. សហគមន៍ដឹកជញ្ជូន (កំពង់ស្ពឺ)
28. អង្គការសមធម៌កម្ពុជា (EC)
29. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
30. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
31. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
32. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
33. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខត្តព្រះវិហារ
34. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
35. សហគមន៍ឃ្នាំងទឹក៧៨ (សៀមរាប)
36. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
37. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
38. សហគមន៍ដីធ្លីខេត្តប៉ៃលិន
39. សហគមន៍អូរដំដែក (កំពង់ធំ)
40. អង្គការស្ថានសន្តិភាព (PBO)
41. សហគមន៍ភ្នំក្រោម (សៀមរាប)
42. សហគមន៍ភ្នំត្នោត (កំពត)
43. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
44. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
45. សហគមន៍ព្រៃឡង់ (កំពង់ធំ)
46. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
47. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)

48. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
49. អង្គការសមាគមជាងត្នោត (STT)
50. សហភាពផ្ទះសាមគ្គី (SH)
51. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
52. សហគមន៍ធនធានព្រៃឈើស្ទឹងខ្យល់ (កំពង់ឆ្នាំង)
53. សហគមន៍ជីវិតានី (សៀមរាប)
54. សហភាពសហជីពកម្ពុជា (CCU)
55. សហគមន៍ទន្លេ (ត្បូងឃ្មុំ)
56. អង្គការតម្លាភាពកម្ពុជា (TI)
57. សហជីពឯករាជ្យកំលាំងសាមីកម្មករ (WSSIU)
58. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
59. អង្គការក្លាហាន
60. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
61. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រី
កេទ (NGO-CEDAW)
62. សហគមន៍ចង្កូទី១ ខេត្តត្បូងឃ្មុំ
63. សហគមន៍ខ្នងក្រពើលិច ខេត្តត្បូងឃ្មុំ
64. សហគមន៍កសិកម្មល្វាឆ្មារ ខេត្តត្បូងឃ្មុំ
65. សហគមន៍យើងខ្ញុំ ខេត្តត្បូងឃ្មុំ
66. សហគមន៍ចង្កូកណ្តាល ខេត្តត្បូងឃ្មុំ
67. សហគមន៍កំប្រើស ខេត្តត្បូងឃ្មុំ
68. សហគមន៍ត្រពាំងត្រឹង ខេត្តត្បូងឃ្មុំ
69. សហគមន៍ប្រឡោះ ខេត្តត្បូងឃ្មុំ
70. សហគមន៍ប្រម៉ារប្រម ខេត្តក្រចេះ
71. សហគមន៍សំបុក ខេត្តក្រចេះ
72. បណ្តាញក្រុមស្ត្រីដើម្បីសហគមន៍ត្រពាំងត្រឹង ខេត្តត្បូងឃ្មុំ
73. បណ្តាញសហគមន៍ស្ត្រីជនបទរមាសហែក ខេត្តស្វាយរៀង
74. - បណ្តាញសហគមន៍ស្ត្រីចេកមាស ខេត្តស្វាយរៀង
75. ក្រុមស្ត្រីដើម្បីមានជ័យ ខេត្តស្វាយរៀង
76. សហគមន៍ក្រុមស្ត្រីដកពរ ខេត្តតាកែវ
77. សហគមន៍ក្រុមស្ត្រីជោគជ័យ ខេត្តតាកែវ
78. ក្រុមស្ត្រីរួមគ្នាដើម្បីស្ត្រីស្ថាននេះ ព្រះសីហនុ
79. សម្ព័ន្ធចលនាក្រុមស្ត្រី៨៤៣ ខេត្តកោះកុង
80. សម្ព័ន្ធយុវកសិករជនបទ កោះកុង
81. ក្រុមយុវកសិករព្រះវិហារ ខេត្តព្រះវិហារ
82. បណ្តាញយុវជនតំបែមានជ័យ ខេត្តត្បូងឃ្មុំ
83. សហគមន៍អភិរក្សព្រៃកំពង់អំពិល ខេត្តស្វាយរៀង
84. សហគមន៍សិទ្ធិប្រស្រែ ខេត្តព្រៃវែង
85. សហគមន៍ជីវិតចុងអំពិល ខេត្តព្រៃវែង

86. សហគមន៍សិរីសោយ ខេត្តព្រៃវែង
87. សហគមន៍កសិករជ្រៃឡើង ខេត្តព្រៃវែង
88. សហគមន៍ភូមិខ្ញុំ ខេត្តកណ្តាល
89. សហគមន៍ជួរអណ្តូងទឹកព្រែកត្របែក ខេត្តព្រះសីហនុ
90. សហគមន៍អូរកម្ពុជា ខេត្តព្រះសីហនុ
91. សហគមន៍ក្បាលហុងទឹក ខេត្តព្រះសីហនុ
92. សហគមន៍ព្រែកត្រង ខេត្តព្រះសីហនុ
93. សហគមន៍ពង្រក់ ខេត្តកំពត
94. សហគមន៍វាលវែង ខេត្តកំពត
95. សហគមន៍កសិករអង់ស្វាយ ខេត្តកំពត
96. សហគមន៍កសិករការពារសិទ្ធិដីធ្លី ១២៩ ខេត្តកោះកុង
97. សហគមន៍កសិករការពារសិទ្ធិដីធ្លី៨៤៣ ខេត្តកោះកុង
98. សហគមន៍កសិករក្រីក្រ៧៦៦ ខេត្តកោះកុង
99. សហគមន៍កសិករការពារសិទ្ធិដីធ្លីនាពិស្សី ខេត្តកោះកុង
100. សហគមន៍កសិករការពារសិទ្ធិដីធ្លីចំបកត្រាង ខេត្តកំពង់ស្ពឺ
101. សហគមន៍កសិករការពារដីព្រៃឈើឧត្តមស្រែខ្ពស់ ខេត្តកំពង់ស្ពឺ
102. សហគមន៍ដីធ្លីលើកស្ទួយសិទ្ធិមនុស្ស ខេត្តកណ្តាល
103. សហគមន៍ត្រើយស្នា ខេត្តកណ្តាល
104. សហគមន៍តទល់ ខេត្តកណ្តាល
105. សហគមន៍អំពៅព្រៃ ខេត្តកណ្តាល
106. សហគមន៍កុតារៀ ខេត្តតាកែវ
107. សហគមន៍សាមគ្គី ខេត្តតាកែវ
108. សហគមន៍ភូមិកណ្តាល ខេត្តតាកែវ
109. សហគមន៍ត្រពាំងក្រសាំង ខេត្តតាកែវ
110. សហគមន៍កន្លែងខ្លា ខេត្តតាកែវ
111. សហគមន៍សំបូរ ខេត្តព្រះវិហារ
112. សហគមន៍ឫស្សីស្រុក ខេត្តព្រះវិហារ
113. សហគមន៍ជោគជ័យ ខេត្តព្រះវិហារ
114. សហគមន៍កាឡោត ខេត្តព្រះវិហារ
115. សហគមន៍ដីធ្លីអូររំដួល ខេត្តព្រះវិហារ
116. សហគមន៍ភ្នំកេរ្តិ៍សាមគ្គី ខេត្តព្រះវិហារ
117. សហគមន៍បុស្ស ខេត្តព្រះវិហារ
118. សហគមន៍តស៊ូមានវិទ្ធី ខេត្តព្រះវិហារ
119. សហគមន៍ត្រពាំងរលួស ខេត្តព្រៃវែង
120. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព (PDP Center)